

យូហាន

ប្រាគ៌សារដាក់ឡើងយីស៊ូ

សារអន់តត៍វៈ

វគ្គយូហានយីអុះយ៉ាកុបគនវគ្គសេ បេដេ។ អើអូត្រ គវគ្គយូហាន ឡាក់បាំងហុំប៉ាណូសណោះអុះ។ បក់អន់ដាយីតជាអើប្រាគ៌សារ ពីងផាប់អាវ៉ា ង វ៉ាងសា ណាំ៨០៩៥គស បក់អន់ ដាណា វ៉ុយីត ជាអើប្រាគ៌អន់ ទ្រូលឡើងសាណាំ៧០គស។ កាណុងផាប់អាយូ ហានអូទីវៈសិចអើទៅអុះអើក្រាន់កាផា «សីឡាក់យីស៊ូបិចថៃ។ សារដា គំអាឡា មី គំអានហះ កាទីណីជ្រុកាឡើងព្វ។ ត្រ គំអាន ម៉ោញៗរៀងទងទីបយីតចាជ្រែបកាខាក់អើត្រគំឡោមប័រប៉ាងា តីប៉ាលីងប្រុះប្រគំអន់ពុតពៀកអូហ្លង់។

សារយូហានបិចកាពូអូហ្លង់

យូហានបិចវៈឡើងណីជ្រុកាឡើងសារឡាក់យីស៊ូប្រ គីទី ណោះភៀ អន់មូតបក់សៀប្រុះអន់អន់ខែសៀហ៊ឹងខាក់។ អើវៈដឹងសារអន់ ដាឡាក់ប្រ គំអន់អន់ ហ្វា លតាំ បាងផាយី ស៊ូឡាក់បក់ប្រុះប្រើដីវ តង់ប៉ាណូសអើកាគនប្រុះបិកកាតយ៍។

ប៉ានីយូហានកាប

ផះយូហានវៈប៉ា ឡាក់អន់ពូហ្លង់ឡើងណីសារយីស៊ូអ្នកោប អើ កាបពូយសារពីងផាប់ប៉ានី រៀសាញ៉ាសាន់ ដាប់កាបឡើងសារ សាញ៉ាវេពុតលូពូយខំ យី តហែបប័គុនសុន សាតក្រិកពីងវ៉ា ង ហារណោះ។ កាបប៉ាន់ ដីបផា «ប៉ានី រៀសាយីស៊ូ។ អើឡាក់គន ប្រុះពីអើបាំង កើតកាណា គំញ៉ាទី ណោះញនអើ។ អើអូឡើងពុត ពៀកពីអើគ្រីបនៃ រលូអើកើតប៉ាណូ សភៀតាំ បាងអន់ប៉ាណូ ស

ពិនអន់ហ្គាល់ប្រុះឡាក់ពីអើ។

«ដាវកាំឡត់(ពៀគគុល«មង)យីដាវឡាក់យីស្វិតាំបាងសារដាត់
កេងយីដាវអើតៅពឹងអ្នឹងគីង។

«អាញរ៉ុសលើ«អាញរ៉ុសលើយយីអាញរ៉ុសម៉ះប្រុះប៊ិក កា តយ៍
ទៅឡាក់យីស្វិតាំអន់កាម្មតបក់សៀម៉ឹងអើ។យូហានកាបផា«អាញ
រ៉ុសទីណីវីចលូ«សាររាំងហៃរាំង ខ្យាម៉ះប្រុះឡាក់ម៉ាថាយម៉ា កុះ
លូលូកាខុកាប។

«សារតាទីចយីយីស្វិតាំបាងសារតាទីចអន់ប៉ាណូ សអន់ហ្គាល់
យីអើតាំ បាងអន់ពូអន់ ហ្គាល់ប្រុះពី។ កា ប៉ាច់ទីសារឡាក់ប្រ័គ៌
អន់ប៉ាណូសត្វះឡាច់ឡឹងប្រុះប៊ិកកាតយ៍យូហានផា«សារពូង។
ទីលនីណោះប្រុះប៊ិកសាតាំងឡាក់ម៉ែគព្វងលើបក់ប៉ាន់តៅប៉ាណូ
សខងអើប៉ាណាំប៉ាណូ សអន់ឡាច់ចាំងហាយុគឡឹងប្រុះប៊ិក កា
តយ៍ឡាក់តាំងឡាអាញរ៉ុសលូតាំងឡាសារតាទីច។

«តា តារយីអាញរ៉ុសម៉ះប្រុះប៊ិក កា តយ៍ទៅលូម៉ះយី ស្វិតាំបក់
តង់។ កាប៉ាច់«សារម៉ាម៉ាំងប៊ិចកាបឡឹងសារយចលើពុតអ៊ិកប៊ិគ
ឡាក់ប្រ័គ៌អន់ប៉ាណូសអ្នែចាំងហាយុគឡឹងប្រុះប៊ិកកាតយ៍លូអ្នុ
ចឹងទីអាញរ៉ុសឡឹងប្រុះ។

«អង់ កក់តេះលើ«ប៉ាណូ សប៉ានី រកាបនី អៀទីណីតាង ៗ អន់ ដា
ទីណីផាប៉ាណូ សឡាក់អ្នែពឹងអង់ កក់តេះអា អន់ ដាប៊ិចកាបឡឹង
សារអ្នុដាត់គ្រីបនៃរឡាក់អ្នែកាណុងពុតពៀកប៉ាណូសកាខាក់អើ
សារកាង់កល់ម៉ះប៉ាណូសបក់អ្នែចអន់ហ្គាល់យីស្វិតាំ។

ផែនការកាណុងសារវគ្គយូហានច្រាត់

សារប៉ានីរុប្រុះកើតប៉ាណូស(១១១៨

សារយូហានឡាក់បាំងបំពេញសារស៊ីយ៉េស៊ីឡាក់អន់ទ្រូលឡឹង
ពូ(១១៩៥១

យី ស៊ីប្រ័ គីសារអំ វ៉ា ញអីញកេងខា កំពឹងកាំ ឡាំងមូតប៉ា សុន
(២១១២៥០

យីស៊ីបាំងហៀនស៊ីអែអ្វីពឹងមៀងយេរូសាឡឹម(១៣១១៧២៦

យីស៊ីតោលូរីសសីតលូតាំបាងឡាកោអន់មូតស៊ីអែប៊ីប័(១៨១២០៣១

យីស៊ីឡាតាកានមូតស៊ីប៉ាគំខេតកាលីឡេ(២១១២៥។

សារប៉ានីរប្រុះកើតប៉ាណូស

១សាគំប៉ាន់ដាកាខាភីទីប៉ានីរប្រុះប៉ានីរប្រុះកាអ្វីអន់ខូលូប្រុះបិក
កាតយ៉ប៉ានីរប្រុះណោះហងឡាក់ប្រុះបិកកាតយ៉។

២ប៉ានីរប្រុះអ្វីអន់ខូលូប្រុះបិកកាតយ៉ឡឹងសាគំប៉ាន់ដា។

៣ទីកាណាគំញ៉ាៗគ្រឹបនៃរកើតពិញនកាប៉ានីរប្រុះអ្វីទីកាណាគំ
ញ៉ាកើតអែទៅអុះផាប៉ានីរប្រុះអ្វីបាំងកើត។

៤ប៉ានីរប្រុះប្រ័គំអន់គ្រឹបកាណាគំញ៉ាៗទីអាញអ្វីរុសអាញរុស
ម៉ះអែណោះយីតា តារឡាក់តា គំតា តារពុតប៉ាណូ សពឹងអង់ កក់
តេះ។

៥តា តារណោះតា គំតា តារកាណុងសារម៉ាម៉ាម៉ា ហះ កាម៉ា ម៉ាម៉ាអ្វី
ដាម៉ាសារតាតារអុះ។

៦ទីប៉ាណូសម៉ោញដូរឡាក់ប្រុះបិកកាតយ៉ប្រើពិះសិចអែយូហាន។

៧អែពិះប្រ័គំផាញ៉ានរះឡឹងសារតាតារភៀអន់ប៉ាណូសទីខូសៀ
សារតាតារញនកាអែ។

៨ហះ ការគីយូ ហានអូត្រ គំតា តារណោះអុះ យីអែក្រានីការះឡឹង
សារតាតារ។

៩ប៉ានីរប្រុះឡាក់តាតារតាទីចផះពិះពឹងអង់កក់តេះភៀតាគំតាតារ
ប៉ាណូសទីខូ។

១០ប៉ានីរ ប្រុះជីរអ្វីពឹងអង់ កក់តេះ អង់ កក់តេះកើតញនកាអែហះ

កាប៉ាណូស ឆ្ងៃពីងអង់កក់តេះអូអន់ហ្គាល់អែអុះ។

១១ អែជីរអែអន់ ខូលូប៉ា សុនអែទៅហះ កាប៉ា សុនអែណោះអូទី ហាប់អែអុះ។

១២ ហះ កាមូតបក់ហាប់អែយីមូតបក់សៀអែ អែអន់អន់ ខែកេះគន ប្រុះប៊ិកកាតយ៉។

១៣ មូតទីណោះកេះគនប្រុះណោះអូត្រគ់កើតឡើងឡា កោប៉ាំងឡៃ ប៉ាណូស លើកើតញ្ជនពុតប៉ាណូស បិចអុះ យីកើតញ្ជនកាប្រុះប៊ិក កាតយ៉។

១៤ ប៉ានីរ ប្រុះកើតប៉ាណូស កេះណោះពីរឆ្ងៃអន់ ខូលូពិន។ ញីនទី ប័ប័សារអំ វ៉ា ញអីញម៉ះអែឡាក់ពីអែអន់ញ្ជនកាអែគនដឹងម៉ោញ ម៉ះប្រុះប៊ិក កា តយ៉។ គនប្រុះអែដា គំពុតកាពិនកា ខា កំលូរ៉ះដឹង សារតាទីច។

១៥ វ៉គីយូហានរ៉ះឡើងសារគនប្រុះណោះលូកាបផា «អែអាហងឡាក់ អាញទីរ៉ះផា» បក់ពីរអន់តីគឡើងអាញ អែទីអំ វ៉ា ញលីនឡើងអាញ ខងអែអែអន់ទ្រូលឡើងអាញ»។

១៦ ញ្ជនកាអែប៉ាញដឹងសារដាក់អែកាដាក់ពុតកាខាក់កាពិនទីខូ។

១៧ ប្រុះប៊ិក កា តយ៉អន់ចា បាប់អែពីងវ៉គីម៉ូសេ ហះ កាពុតដា គំលូ សារតាទីចតាំបាងពីងយីស៊ូបក់ប្រុះរ៉េសអន់ប្រគីសាដាច់។

១៨ អូទីញឃើយប័ប័ប្រុះប៊ិក កា តយ៉អុះ ទីដឹងប្រុះម៉ោញដូរឡាក់ អែអន់ខូលូពីអែយីគនអែណោះហងប្រគីអន់ពិនអន់ហ្គាល់ប្រុះប៊ិក កាតយ៉។

សារគីយូហានរ៉ះសារយីស៊ូ

១៩ មូតម៉េគណាំផាសុន សាតអ៊ីស្រាអែលប្រើមូតក្រាគំវ៉ាម៉ះប្រុះ លូមូតលេវីឡើងមឿងយេរូសាឡឹមឡាប៉ាគីយូហានភៀអំបញ្ចផា «ញើអីសអា?»

២០ អើអូទីអោនសារញ៉ាអុះអើរះត្រង់ ៗ កាអន់ខែជា «អាញអូត្រត់ បក់ប្រុះរើសប្រើប្រើគីសាដាច់អុះ។

២១ ពូអំប៉ញ់អើជា «ទីលនីណោះញ៉ាអីសអា? អីសអាគីអេលីយ៉ា ប?» អើតើលជា «អូត្រត់អុះ។ ពូអំប៉ញ់អើណាវុជា «អីសអាហងប វ៉ាគីយប្រុះពិនក្បាត់ពេ?»* អើតើលជា «អូត្រត់អុះ។

២២ ពូអំប៉ញ់អើណាវុជា «ញ៉ាអីសអា? ញីនបុចអុអន់ ហ្គា ល់ ខង ញីនចឹងសិតរះកាមូតបក់ប្រើញីនពិះអំប៉ញ់អីស ឡា កោអីសទៅ ញ៉ាអីសជាអីសអា?»

២៣ គីយូហានតើលជា «អាញអាឃីប៉ានីរ៉ាណូសម៉ោញដូរឡាក់ អ្នកាបម៉ែៗពឹងស្រែតីសជា "ហត់តាម៉ង់ទ្រងហាប់ពីតាំងឡាពិនត្រ គីឡាក់កាសារវ៉ាគីយប្រុះសិចអេសាយទីប្រាត់រះពេហង។

២៤ មូតបក់ពូប្រើឡាក់ប៉ា គីយូហានណោះបក់អន់ ដាយីកាំឡាំង មូតជាវ៉ាស៊ី។

២៥ អន់ខែអំប៉ញ់គីយូហានណាវុជា «ជាអីសអូត្រត់បក់ប្រុះរើស ប្រើប្រើគីសាដាច់អូត្រត់គីអេលីយ៉ាលូអូត្រត់វ៉ាគីយប្រុះឡាក់ប្រុះ សាញ៉ាពេទីលនីណោះញ៉ាត្រត់អីសបាំងហុំពូនីអៀ?»

២៦ គីយូហានតើលជា «អាញបាំងហុំពូលូទៀកហះកាកាណុងកាំ ឡាំងអន់ដីសទីម៉ោញដូរឡាក់អន់ដីសអុអន់ហ្គាល់។

២៧ អើចឹងពិះអន់គីតឡឹងអាញអើទីអំវ៉ាញកេងខាក់យុះអាញតា ឡេះកីបកាអើកាអូយីលូអំវ៉ាញអើសាំ។

២៨ សារអាកើតពឹងស្រុកបេតថានីតែងហាងតោទៀកទ្រូងយដាន់ ត្រង់ហះចារគីយូហានបាំងហុំពូ។

* ១២១១២១ប៉រហែសារអន់ចាប៉ាប័លីកទីញ៉េរ(ចេទិយកថា១៨១៥១៨ † ១២៣ ១២៣សារអាឡាចឡឹងអេសាយ៤០៣។

២៩ ប៉ា គំដាវតា យ៉ាងៗគ្នា យូហានប័ប័យី ស៊ូចាកឡាំប៉ា គំចារអ៊ែអ៊ែ កាបផា «ហែតោ អ៊ែតោហាងឡាក់គនចៀមប្រុះប៊ិក កា តយ៍ឡាក់ អ្សក់ឡាចសារយចឡឹងប៉ាណូសទិខ្ព្រ។

៣០ យីអ៊ែអាហាងឡាក់អាញរ៉ះកាអន់ដីសពៃផា "បក់ពីរៈអន់តីតឡឹង អាញអ៊ែទីអំវាញលីនឡឹងអាញខងអ៊ែអ៊ែអន់ទ្រូលឡឹងអាញ។

៣១ អាញអ៊ែអន់ហ្គាល់អ៊ែអុះហះកាអាញបាំង ហុំពូលូទៀកអាភៀ អន់ប៉ាសុនអ៊ីស្រាអ៊ែលអន់ហ្គាល់អ៊ែ។

៣២ គំយូហានរ៉ះផា «អាញប័ប័យីប៉ាដាត្ថំប៉ា លឹងប្រុះដាគកាខាក់ជីរ ឡឹងប្លែងឡាក់កាអន់តើបរ៉ាក់សាណាងឡើងអ៊ែពីងអ៊ែ។

៣៣ អាញអ៊ែអន់ហ្គាល់អ៊ែអុះហះកាប្រុះប៊ិកកាតយ៍ឡាក់ប្រើអាញ ពីរៈបាំង ហុំពូលូទៀកអ៊ែរ៉ះកាអាញផា "ផាអ៊ីសប័ប័យីប៉ាដាត្ថំប៉ា លឹង អាញដាគកាខាក់ជីរឡើងអ៊ែពីងបក់អ៊ែចំយីបក់អ៊ែណោះហាងចឹង បាំងហុំពូលូប៉ាដាត្ថំប៉ា លឹងអាញ។

៣៤ អាញកាទីបប័តា ទីច អាញកាវ៉ះប៉ា ឡាក់ផាយីអ៊ែអាហាងឡាក់ គនប្រុះប៊ិកកាតយ៍ន៍»។

សារយីស៊ូជៀកពូចាកពូយអ៊ែ

៣៥ ប៉ា គំដាវអន់ តី គណា រូយូ ហានកាអ៊ែហះចារទៅណោះហាង សីរៈអ៊ែពៀរដូវកាអ៊ែអន់ខូលូអ៊ែដេល។

៣៦ អ៊ែហែប័ប័យី ស៊ូផះចាកតា ត់ទ្រង ណោះអ៊ែកាបផា «ហែតោ គនចៀមមៈប្រុះប៊ិកកាតយ៍។

៣៧ ផះម្ចតសីរៈពៀរដូវកា តាំងអ៊ែកាបនី ណោះអន់ខែកាចាកពូយ

‡ ១២៩១២៩សុនសាតអ៊ីស្រាអ៊ែលយើយអ្នកគនចៀមពុះរ៉ាមៈប្រុះប៊ិកកាតយ៍ប៊ិចកា អ៊ែអ្នកយូសារអន់ខែយច។ ន ១៣៤១៣៤គនប្រុះប៊ិកកាតយ៍ហ្គាញព្រាត់លូតី ម៉ោញចំលួនផាះបក់ប្រុះប៊ិកកាតយ៍រ៉េស។

យីស៊ូឡូត។

៣៨ ប៉ាគីយីស៊ូកាលែងហែតែងអង្គកក់បំបំអន់ខែពៀរដូរចាកព្វយ
អើអំ បញ្ចេញជា«អន់ ដីសឡាណាំងញ៉ា?»អន់ ខែតើលជា«វ៉ា ប៊ី!»
(ព្រែជា«ណែយូ»)អីសអ្វែប៉ាគីចំ?»

៣៩ យីស៊ូតើលអន់ខែជា«ចុចាកព្វយអាញអន់ដីសចឹងបំបំ។អន់
ខែកាចាកព្វយបំបំចារយី ស៊ូអ្វែ អន់ខែកាអ្វែអន់ ខូលូយី ស៊ូដែល
ដាវណោះខងផះណោះយីអើមង់ប៉ាន់កាងាចកេះ។

៤០ មូតស៊ីពៀរដូរឡាក់កាតាំងវគ្គយូហានកាបលូចាកព្វយយី ស៊ូ
ណោះទីម៉ាញដូរសិចអើអន់ត្រឡាក់អុះស៊ីម៉ូនពេត្រុះ។

៤១ អើឡាវះលូមីអើស៊ី ម៉ូនជា«ញីនណាំងបំបំមេ ស៊ីកេះ។(មេ ស៊ី
អាព្រែជា«បក់ប្រុះរើសអន់ប្រគីសាដាច់។

៤២ អើកាជៀកស៊ីម៉ូនឡាប៉ាគីចារយីស៊ូ។ យីស៊ូហែស៊ីម៉ូនលូកាប
ជា«អីសសិចស៊ី ម៉ូនឡាក់គនយូ ហាន គី តអៀតែងម៉ាត់ត្រ គ់អន់
សិចអីសកេផះឡូត។(កេផះអាកាបព្វយសុនសាតក្រិកយីពេត្រុះ
ព្រែជា«អំហ្មោ។

៤៣ ប៉ា គីដាវតា យ៉ាងយី ស៊ូបិចឡាប៉ា គីខេតកា លីឡេ។ អើបំបំគី
លីបអើជៀកជា«ចុចាកព្វយអាញ។

៤៤ គីលីបយីប៉ាណូសឡីងស្រុកបេតសែដាឡាក់កាអន់ត្រេលូពេ
ត្រុះដែល។

៤៥ គីលីបឡាវះកាណាថានែលជា«ប៉ាណូសឡាក់វគ្គម៉ូសេប្រាគី
វះកាណាងដាបំចាបាបំប្រុះពែលូមូតវ៉ាគីយប្រុះប្រាគីវះដែលកិញ
អៀអាញីនបំបំកេះ សិចអើយី ស៊ូឡាក់គនយូ សែបអើពិះឡីងតេះ
ណាសាវេត។

៤៦ ណា ថា នែលតើលគី លីបជា«ញ៉ាឃើយទីដែលបសារដា គ់

កើតឡាច់ឡើងនេះណាសាវែត?» គឺលីបដា «ចុឡាំហែពួយអាញ។

៤៧ ផ្ទះយីស៊ូបំណាចានៃលឡាំប៉ាគំចារអើអើកាបផា «ប៉ាណូស អាយីសុនសាតអ៊ីស្រាអែលតាទីចហងឡាក់អូអូតាគំអំប្រឹគ្គីអុះ។

៤៨ ណាចានៃលអំបំញូលូយីស៊ូផា «ណែយូញ៉ាត្រគំអីសអន់ហ្គាល់អាញ?» យីស៊ូតើលផា «អាញបំបំអីសផេះអីសអែហ្វះអង់រឹមតើម ហ្វាអន់ទ្រូលឡើងភីលីបបើឡាំវះកាអីស។

៤៩ ណាចានៃលតើលអើផា «ណែយូអីសយីគនប្រុះបិកកាតយី ឡាក់សាដាច់សុនសាតអ៊ីស្រាអែលតាទីចហង។

៥០ យីស៊ូវះកាអើផា «ញ៉ាអីសសៀញនកាអាញវះកាអីសផាអាញ បំបំអីសអែហ្វះអង់រឹមតើមហ្វាណោះប? អីសចឹងបំបំសារអំវាញ អីញកេងខាក់ក្លាឡើងអាណាវ។

៥១ កេះណោះអើវះណាវផា «អាញបំវះកាអន់ដីសតាទីចផាអន់ ដីសចឹងបំបំប្លែងតាលុះញីងទីបទីមូតបិយប្រុះបិកកាតយីជីវហាវ អែអំបាំងប៉ាណូសអាញ។

២

សារពូប៉ាញសង់ក្លោកម៉ាញប៉ាគំស្រុកកាណា

១ ប៉ែងដាវឡើងណោះទីពូទ្រៀមប៉ាញសង់ពីងស្រុកកាណាកាណុង ខេតកាលីឡេ។ មើតយីស៊ូកាអែហ្វះចារពូណោះដេល។

២ ពូកាជៀកយីស៊ូលូសីអើមុតពីងចារពូទ្រៀមប៉ាញសង់ណោះ ដេល។

៣ ផេះណោះពូទីតាពែប្លែអង់កាចអូទីតាពែអែត។ មើតយីស៊ូវះកា យីស៊ូផា «ពូទីតាពែកេះ។

៤ យីស៊ូតើលមើតអើផា «ញ៉ាត្រគំអីសវះសារអាកាអាញ? បើទីល ដាវត្រគំតាបាងអន់ពូអន់ហ្គាល់អាញអុះ។

៥ មើតយីស៊ូវះកាមូតទុចតាំងឡាហីណោះផា «ផាអើប្រើអន់ដីស

ប្រើគំនិតម៍ប្រើគំនិតយុវវិវាទ។

៦ ហះចារណោះទីព្រឹយព្វប្រើគំនិតល្អអំបោកត្រាកាតុឡាក់សុនសាត
អី ស្រា អើលចែកទៀកសាំ វាបំរាវតិល្អយៀងខងអន់ត្រ គំលូចា
បាបប្រុះ។ កាណុងម៉ោញព្រឹយចែកទៀកយីទី១០០លិត។

៧ យីស៊ីវះកាម្មតទុចណោះជា«ហាត់អន់ ដីសរាងទៀកចែកពីងព្រឹ
យទិអាអន់ប៉ាញ់ពិ។ ម្មតទុចកាអោះទៀកចែកប៉ាញ់ព្រឹ យលិវតា
ទីច។

៨ យី ស៊ីវះកាពូផា«ហាត់អន់ ដីសរាងទៀកអាឡាជីនកាម៉ៃ គុច
ពិ។ ពូកាវ៉ាល់ឡាជីនតាទីច។

៩ ផេះម៉ែគុចអែតសាំយ៉ាងទៀកឡាក់កេះតាពែប្លែអង់កាចណោះ
កេះ ៗ អើកាអើបក់ទីកា ម៉ាញ់ណោះពីះប៉ា គំចារអើ។ ម៉ែ គុចមូ
អ្នកអន់ ត គំកាពូទីតា ពែអាឡឹងចំអុះ ហះ កាម្មតទុចឡាក់អោះទៀក
ចែកពីងព្រឹយអ្នកអន់តត់។

១០ កេះណោះអើកាបផា«ពូទិខ្ពុយើយអន់តាពែប៉ាអាកាអំហ្មុយ
អែតអន់ ទ្រូលប៉ា គំពូអែតប៉ាញ្ញិលកេះ ណោះពូអន់តាពែអូសូរប៉ា
អាំឡុត។ ហះ កាអីសញ្ញាត្រគំអីសគមតាពែប៉ា អាំទីលកិញអៀន
អៀឡុត?»

១១ អាហងសារអំ វា ញអើញយី ស៊ីប្រើ គំអន់ពូអន់ ហ្មា ល់ឡាក់អើ
ប្រើគំប៉ាន់ជាផេះអើអ្នកពីងតេះកាណាកាណុងខេតកាលីឡើទីបតាំ
បាងសារដាត់កេងម៉ែអើ។ ម្មតសីះអើកាសៀអើដេល។

១២ កេះណោះអើឡាប៉ាត់មៀងកាផានីមមើគំអើលូម្មតអុះ ៗ អើលូ
ម្មតសីះអើកាឡាអន់ ខូដេល ហះ កាអន់ ខែកាអ្នកពីងមៀងណោះ
បើតដោចអុទុញដាវអុះ។

សារយីស៊ីទ្រុះពូឡាច់ឡើងរោងរ៉ាម៉ែ

១៣ ផ្ទះណោះប៉ុន្មានឆ្នាំសុនសាតអ៊ីស្រាអែលកាក្យាម៍ចឹងទីលដាវកេះយីស៊ីកាឡាប៉ាគំមៀងយេរូសាឡឹមឡុត។

១៤ អើម៉ុតពីងឡានរោងរ៉ាម៉ែ ប្រុះប៉ប័ពូប្រូរក់ប្រូចៀមប្រូអន់ តើបលូប៉ប័ពូអ្នកត្រូវលៀន។

១៥ អើអ្យកកា សែប្រី គំរុំ ង កេះទ្រុះឡាច់ពូឡើងឡានរោងរ៉ាម៉ែ ប្រុះណោះលូអើទ្រុះឡាច់ទីបរក់ទីបចៀមលូតាឡុ ក៏អ្នាតត្រេត្រូអ្នកត្រូវលៀនណោះលៀនពូកាសីតទិហង។

១៦ អើកាបកាបក់ប្រូអន់តើបផា «ហាគំអ្យក់ឡាច់កាណាគំទិអាពិ។ អ្នកអន់អ្យក់ហីពីអាញប្រគំតាឡាតនីអៀអុះ។

១៧ ម្ចាស់ស៊ីកា ចាំងឡើងសារពូប្រា គំរុះកាណាងផាប៉ប៉ានី រុប្រុះផា «អើប្រុះអាញទីសារប៉ាណាបខាត់ញនកាអាញប៊ុចកាហីអីស*។

១៨ ផ្ទះណោះម្ចាស់ម៉ែគណាំផាសុនសាតអ៊ីស្រាអែលអំបញ្ចអីកកា អើផា «អីសចឹងប្រគំសារអំបញ្ចអីញញ៉ាភៀអន់ញីនអ្នកអន់តត់ផា ប្រុះប្រើអីសប្រគំនៃរអា?»

១៩ យីស៊ីតើលអន់ខែផា «ហាគំយ៉ះអ្នាតរោងរ៉ាម៉ែអាអាញចឹងប្រគំណាវរ៉ាងរ៉ាងប៉ែងដាវ។

២០ អន់ខែតើលអើផា «ពូប្រគំរោងរ៉ាម៉ែអាទិ៤៦សាណាំកាប៉ាច់អីសផាចឹងប្រគំដឹងរ៉ាងរ៉ាងប៉ែងដាវប?»

២១ ហះកាតាទីចអើយីស៊ីកាបឡើងឡាកោអើទៅរៀបឡាកកា រោងរ៉ាម៉ែប្រុះ។

២២ ប៉ា គំប្រុះតា គំអង់ រ៉ី សសីតយី ស៊ីណោះម្ចាស់ស៊ីអើកាកា ចាំង

* ២១៧២១៧ សារអាឡាច់ឡើងផាប៉ប៉ានីស៊ីប៉ានេប្រុះទ្រុះកតម្តង៦៩៩។

ឡើងសារញ៉ាៗឡាក់អែរៈពែអន់ខែកាសៀសារកាណុងជាប់ប៉ានី
រប្រុះលូសៀប៉ានីរយីស៊ូដេល។

២៣ ផ្ទះយី ស៊ូអ៊ូពីងមៀងយេរូសាឡឹមរាំ ង វ៉ាងពូប្រ័ គីប៊ុ នទ្រូ ងទី
ប៉ាណូ សមៀងដូរសៀអែញនកាពូប័ប័អែប្រ័ គីសារអំ វ៉ា ញអ៊ីញ
អន់កាពូអ៊ូអន់គី។

២៤ ហះកាយីស៊ូអ៊ូសៀពូអុះខងអែអន់ហ្គាល់ពុតពៀកប៉ាណូសទិ
ខ្ទកេះ។

២៥ អែអ៊ូតង កានបក់ពៀរៈកាអែឡើងពុតពៀកប៉ាណូ សអុះ ខងអែ
អ៊ូហ្គង់ទិសារញ៉ាឡាក់ទីកាណុងពុតពៀកប៉ាណូស។

៣

សារយីស៊ូរៈជាប៉ាណូសត្រក់កើតណាវ

១ ផ្ទះណោះទីប៉ាណូ សម៉ោញដូរពិះឡើងម្នាក់ វ៉ា ស៊ីសិចអែនី កូ
ដេមឡាក់កាំឡាំងម៉ែគណាំផាសុនសាតអ៊ីស្រាអែល។

២ ប៉ាគកាម៉ាំងអែឡាំចាចាកប៉ាគយីស៊ូអែកាបផា«ណែយូញីនអ៊ូ
អន់ត គីផាអីសយីណែ យូពិះឡើងប្រុះបិកកាតយីតាទីចហង ខង
សារអំវ៉ាញអ៊ីញកេងខាក់ឡាក់អីសប្រ័គីណោះអ៊ូទីញអ៊ូប្រ័គីអុះ
ផាអ៊ូទីប្រុះបិកកាតយីអែអន់ខូលូអែ។

៣ យី ស៊ូតើលអែផា«អាញប័ររៈកាអីសតា ទីចផាញៀអ៊ូកើតណាវ
*អែណោះចឹងអ៊ូទីប្រុះបិកកាតយីរ៉ាំងហៃរ៉ាំងខ្សាអុះ។

៤ គីនីកូដេមតើលអែផា«ប៉ាណូសក្រាគ់កេះនីចម៍ចឹងអ៊ូកើតម៉ោញ
ទងណាវ? ពូអ៊ូអ៊ូមុតកាណុងវ៉ាចមើគកេះណោះកើតណាវអុះ។

៥ យី ស៊ូតើលអែផា«អាញប័ររៈកាអីសតា ទីច ផាប៉ាណូ សអ៊ូកើត

* ៣៣៣៣:កើតណាវពិនព្រៃនីអៀកាត្រក់ដេលៈកើតឡើងអំបាំងទីណាផា«កើតឡាច
ឡើងប្រុះ។

ឡើងទៀតលូឡើងប៉ាង្លា ត័ប៉ា លឹងប្រុះ អើណោះអូអូម៉ុតអន់ទីប្រុះ
បិកកាតយ៉ាវ៉ាហៃហៃហៃខ្យាអុះ។

៦ ព្យើកើតឡាច់ឡើងប៉ាណូ សអើណោះអើកាប៉ាណូ សដោចហង
កាប៉ាច់បក់កើតឡើងប៉ាង្លាត័ប៉ាលឹងប្រុះអើកេះគនប្រុះហង។

៧ ទីលនីណោះដែលព្យាមហងកាអាញរ៉ះកាអីសផាអន់ដីសត្រក់កើត
ណាវណោះ។

៨ ខ្យា លបិចពីរឡើងចំកាទីអីសកាតាំងខ្យា លដេលហះកាអូអុកា
អើពីរឡើងចំឡាប៉ា ត័ចំអុះ។ កាប៉ាច់ប៉ាណូ សឡាក់កើតឡើងប៉ាង្លា
ត័ប៉ាលឹងប្រុះកានិះទៅដេល។

៩ វត័នីកូដេមអំបញ្ចណាវផា «សាវទិអាចឹងអុកើតនីចម៍?»

១០ យីស៊ូតើលអើផា «អីសឡាក់ណែយូសុនសាតអ៊ីស្រាអើលញ្ឆា
ត្រក់អីសអូឡើងសាវអា?

១១ អាញប័ររ៉ះកាអីសតាទីចញ្ជីនកាបឡើងសាវញ្ឆាឡាក់ញ្ជីនអូញ្ជីន
រ៉ះឡើងសាវញ្ឆាឡាក់ញ្ជីនប័ ប័ហះ កាអន់ ដីសអូសៀសាវញ្ជីនរ៉ះ
ណោះអុះ។

១២ អាញរ៉ះសាវញ្ឆាឡាក់ទីពីងអង់កក់តេះអាហះកាអន់ដីសអូសៀ
អុះសាឡង់ផាអាញរ៉ះសាវឡាក់ទីពីងប្លែងហែងខាក់អន់ដីសចឹង
អូសៀត័។

១៣ អូទីបក់ព្យើយើយហាវពីងប្លែងអុះទីដឹងប៉ាណូសអាញអាហង
ឡាក់ដីរឡើងប្លែង។

១៤ ផេះអើប៉ា គំស្រីតីសពែ វ គំម៉ូសេលីកពិះសា ប៉ានីនី ចម៍ពូចឹង
លីកប៉ាណូសអាញនីណោះដេល

† ៣៥៣៥ កើតឡើងទៀតបក់អន់ដាផាទីណាឡាក់កា «កើតឡើងប៉ាង្លាត័ប៉ាលឹងប្រុះនិះទៅ
ដេលបក់អន់ដាណាវផាទីណាឡាក់កាបក់ពូប៉ាងហុំកេះ។ ‡ ៣១៤៣១៤ ប័រហៃចំលួន
ប៉ាសុន (ជនគណនា២១៤៩)។

១៥ ភ្ញើអន់ទិបក់សៀអាញទីអាញរុសលើយ។

១៦ ប្រុះបិ ក កា តយ័បិចកាប៉ាណូ សកា ខា កំបះអើអន់គនអើដឹង
ម៉ោញភ្ញើអន់ទិបក់សៀគនអើទីអាញរុសលើយយីអូអន់អន់ ខែ
តៅអុះ។

១៧ ប្រុះបិ កកា តយ័ប្រើគនអើជីរពឹងអង់ កក់តេះអាអូត្រ គំពីះចែក
ចូតប៉ាណូ សអុះ យីអន់ប៉ាណូ សពឹងអង់ កក់តេះអាទីប្រុះតង់ញន
កាគនអើ។

១៨ បក់សៀអើអូត្រ គំទីចូតអុះ កា ប៉ាច់បក់អូសៀអន់ ខែទីចូតកេះ
ខងអន់ខែអូសៀគនប្រុះបិកកាតយ័ដឹងម៉ោញ។

១៩ ប្រុះចឹងចែកចូតប៉ាណូ សខងតាតារជីរពឹងអង់ កក់តេះកេះហះ
កាប៉ាណូ សបិចកាម៉ា ម៉ាងក្វាឡឹងបិចកាតា តារ ខងទិសារអន់ ខែ
ប្រើគំស៊ុតកាអូដាក់។

២០ ទិមូតបក់ប្រើគំសារអូដាក់អន់ខែអូណីសកាតា តារអុះលូអូឡា
ប៉ាត់ចារតាតារដេលខងអូតកាពូបប័សារអូដាក់ឡាក់អន់ខែប្រើគំ
ណោះ។

២១ ហះកាទិបក់ប្រើគំព្វយសារត្រង់អន់ខែឡាណាំងចារតាតារភ្ញើ
អន់ពូបប័ផាប្រុះបិកកាតយ័ប្រើគំសារដាក់ពឹងអន់ខែតាទីច។

សារគំយូហានរៈសារយីស៊ី

២២ កេះ ណោះយី ស៊ីលូមូតសីះអើចាកឡាប៉ា គំស្រុកអន់ ទៀ គៗ
កាណុងខេតយូ ជា អើអ្នែហះណោះអន់ ខូលូសីះអើទីបបាំង ហុំពូ
ដេល។

២៣ កាប៉ាច់យូហានអើកាបាំងហុំពូហះអេណូនក្យាម៍តេះសាលីម
ខងហះចារណោះទីទៀកអៀងលូទីពូប៉ាណាំគូបឡាប៉ាត់អើណោះ
អើកាបាំងហុំពូ។

២៤ រាំងរាំងណោះយូហានបើត្រគំខុកអុះ។

២៥ ផ្ទះនោះម្ចាស់ស៊ីយូហានលូសុន សាតអ៊ីស្រាអែលម៉ៅញដូរ
ណាវ៉ូម៉ៅប៉ាតែកលូគូបឡើងសារវ៉ាវឡាកោតុនតាឡាបំបើយសុន
សាតអ៊ីស្រាអែល។

២៦ ស៊ីយូហានកាប៉ា ណាំគូបឡាប៉ា គំយូហានលូរ៉េផា «ណែ យូ
កាម៉ា កំបក់អ្នកលូអ៊ីសប៉ា គំហាងតោទ្រូងទៀកយដាន់ផ្ទះរ៉ាងរ៉ាង
ដាវអន់ ទ្រូលពេយ័ប៉ាណូ សឡាក់អ៊ីសទីរ៉េនោះពេហែកិញអៀ
អាអ៊ីផ្ទះអ្នកប៉ាងហុពូដេលទីប៉ាណូសអៀងដូរណាំគូបឡាប៉ាគំ
ចារអ៊ី។

២៧ យូហានតើលអន់ខែផា «ផាប្រុះប៊ិកកាតយ័អូអន់អូទីពៀអ្នកប្រើ
គំដាវញ្ចាអុះ។

២៨ អន់ដីសតាំងឡាកាតាំងកេះអាញរ៉េកាអន់ដីសផា "អាញអូត្រ
គំបក់ប្រុះរើសអន់ប្រើគំសាដាច់អុះហះកាប្រុះប៊ិកកាតយ័ប្រើអាញ
ពិះអន់ទ្រូលឡើងអ៊ី។

២៩ ប៉ាន់ ដីបផាពូប៉ាញ សង់ក្លោកាម៉ាញគូបកាម៉ា កំឡាក់អ្នកអន់ ខូ
លូបក់ទីកាម៉ាញនោះអ៊ីហោកវីគំខាត់ញនកាតាំងប៉ានីរបក់
ទីកាម៉ាញនោះទីលនីណោះអាញហោកវីគំខាត់កាបំបើស៊ូ
ពៀបឡាក់កាតូបបក់ទីកាម៉ាញនោះដេល។

៣០ អ៊ីណោះត្រគំកើតតីសកេងកាប៉ាច់អាញត្រគំកើតចិឡុត។

៣១ បក់ដីឡើងប្លែងនោះអ៊ីរ៉ាង ហែកា ណា គំញ៉ាៗទិ ណោះ។
បក់អ្នកពឹងអង់កក់តេះអាពូអូហ្លង់សារប្រុះពូកាបដឹងសារពឹងអង់
កក់តេះអា។ ហះ កាបក់ដីឡើងប្លែង អ៊ីរ៉ាង ហែកា ណា គំញ៉ាៗទិ
ណោះ។

៣២ អ៊ីរ៉េឡើងសារញ៉ាៗឡាក់អ៊ីទីបំបើលូទីកា តាំង ហះ កាអូទីពៀ
ចែសៀសារអ៊ីរ៉េនោះអុះ។

៣៣ ហៈកាបក់ចំចៃស្បៀសារអើរៈ បក់ណោះរៈប៉ាឡាក់ផាប្រុះបិក
កាតយ័ត្រង់តាទីច។

៣៤ បក់ប្រុះបិ ក កា តយ័ប្រើពីរណោះ អើរៈឡឹងប៉ានី រៈប្រុះបិ ក កា
តយ័ខងប្រុះបិកកាតយ័អន់ប៉ាងាត់ប៉ាលឹងអើកាបក់ណោះលើយ។

៣៥ យីប្រុះបិកកាតយ័បិចកាតនអើណោះហងបៈអើមបកាណាគី
ញ៉ាទិណោះអន់កាតនអើរៈរៈហង។

៣៦ ទីលនីណោះរៈញ៉ាចៃស្បៀតនប្រុះបក់ណោះចឹងទីអាញរ័សលើយហៈ
កាបក់ចំអូចៃស្បៀតនប្រុះ បក់ណោះចឹងអូទីអាញរ័សអុះ យីប្រុះបិ
កកាតយ័អើកាអើហង។

៤

សារយីស្វីកាកាបលូអង់កាន់សុនសាតសាម៉ារី

១៣ មូតផា រ៉ា ស្វីកា តាំងព្វរៈជាយី ស្វីទីសីរៈអៀងឡឹងយូ ហានលូ
បាំង ហំពូកាអៀងដេល។ ផៈយី ស្វីអូអន់ ត គ់ឡឹងសារណោះអើ
ចាកឡាច់ឡឹងខេតយូដាសីតប៉ា គ់ខេតកា លីឡេឡូត។ តាទីចអើ
យីស្វីអូទីបាំងហំពូអើទៅអុះយីមូតសីរៈអើបាំងហំពូ។

៤ ផៈអើសីតណោះអើចាកទ្រង់ស្រុកសុនសាតសាម៉ារី។*

៥ អើកាចាកទីលប៉ាគ់ស្រុកម៉ោញសិចស្វីខារពីងខេតសាម៉ារីក្បាម៍
មីរគីយ៉ាកុបដៃកអន់កាតនអើយូស៊ែបសើតពេ។

៦ ហៈចារណោះទីទៀកអន់ ដូដម៉ោញសិចអន់ ដូដយ៉ាកុប។ ប៉ា គ់
យី ស្វីក្លែចាកកេះ អើកា រ៉ា ឡូអង់ អ្នែពីងពីរអន់ ដូដណោះ ផៈ
ណោះយីដាវប៉ងកេះ។

* ៤៤៤៤៤ សុនសាតអ៊ីស្រាអែលស្ទួនអៀងអូចៃចាកតាត់ខេតសាម៉ារីញូនកាអន់ខែអូ
ណីសកាសុនសាតសាម៉ារីណោះអន់ខែកាចាកយ៉ូរហៈកាជាបិចកាទីលស្រីសត្រុតចាក
ទ្រង់ខេតសាម៉ារី។ បក់អន់ដាយីតជាយីស្វីចាកទ្រង់ណោះញូនកាប្រុះប្រើ។

៧ ផ្ទះណោះទីអង់កាន់សុនសាតសាម៉ារីម៉ាញដូរជីវអោះទៀកយី
ស៊ូកាកាបលូអើផា«ប៉រអែតទៀកបាប៉ែតណើ

៨ ខងម្នួតសីរីអើឡាទីប៉ាត់ស្រុកភៀណាំងតាច់សាណា។

៩ អង់កាន់សុនសាតសាម៉ារីតើលអើផា«អីសសុនសាតអ៊ីស្រាអើ
លញ្ឆាត្រគ់អីសប៉រអែតទៀកអាញឡាក់អង់កាន់សុនសាតសាម៉ា
រីនីអើឡាត?» ខងសុនសាតអ៊ីស្រាអើលលូសុនសាតសាម៉ារីអ៊ូ
ត្រគ់គូបសោបអុះ។

១០ យីស៊ូតើលអើផា«ជាអីសអន់ ហ្គា ល់សារប្រុះបិកកាតយ័អន់
លូអន់ ហ្គា ល់អាញឡាក់ប៉រអែតទៀកអាណោះអីសចឹងប៉រទៀក
ឡឹងអាញឡា ត អាញចឹងអន់ទៀកកាអីសយីទៀកអន់អាញរ៉ុស
†»។

១១ អង់កាន់ណោះតើលផា«អីក្លីញអីសអ៊ូទីកាណាគ័ញ្ចាចឹងអោះ
ទៀកអុះអន់ដូងអាកាជ្រុទីលនីណោះឡឹងចំអីសចឹងទីទៀកឡាក់
អន់អាញរ៉ុសណោះ?

១២ ញ្ចាអីសកេងឡឹងយ៉ាកុបឡាក់រគ័ពិនប? អើអន់ទៀកអន់ដូងអា
កាញីនអែត។ រគ័យ៉ាកុបលូគនសោអើអន់ ខែអែតទៀកអា ចៀម
ប៉ារពេរក់អើកាអែតទៀកអន់ដូងអាដេល។

១៣ យីស៊ូតើលអើផា«ទិបក់អែតទៀកអាអ្នែកាប្រាំងទៀកណាវ។

១៤ ហះ កាទិបក់អែតទៀកអាញអន់ណោះពូចឹងអ៊ូប្រាំងណាវអុះ
ខងទៀកអាញអន់ណោះចឹងកើតត្រោ មទៀកពឹងអើណោះឡាក់
ប្លោហឡាច់អន់អាញរ៉ុសលើយ។

១៥ អង់កាន់ណោះតើលអើផា«អីក្លីញអន់ទៀកណោះការអាញណើភៀ

† ៤១០៤១០ទៀកអន់អាញរ៉ុសពៀគុលទីណាផា«ទៀកហូរដេល។

ដែអន់អាញប្រែហ៊ងទៀកលូជីរអោះទៀកប៉ាគ់អន់ដូងអាណា។

១៦ យីស៊ូរ៉ះកាអើផា«ហាគ់ឡាអើក្លោអីសពីរ៉ះប៉ាគ់អា។

១៧ អង់ កាន់ណោះតើលផា«អាញអូទីក្លោអុះ។ យី ស៊ូតើលអើផា
«អីសផាអូទីក្លោនីអៀត្រគ់ហង

១៨ ខងអីសយើយទីក្លោប៉ាតា ម៉កេះ កា ម៉ា ក៏ឡាក់អ្នែអន់ ខូលូអីស
រ៉បដាវអាអូត្រគ់ក្លោអីសអុះអីសកាបអាត្រង់តាទីចហង។

១៩ អង់កាន់ណោះតើលផា«អីក្លីញអាញយីតផាអីសយីវ៉ាគីយប្រុះ
តាទីច។

២០ មូតវគ័ញិនប៉ា ណាំគូបសាំ បុរ៉ះវ៉ា ម៉ះប្រុះប៊ី ក កា តយ័ពីងប៉ានី ម
អាហះ កាមូតសុ ន សាតអ៊ី ស្រា អើលអន់ ដីសឌុកាបផាត្រ គ់ឡាំ
សាំបុរ៉ះវ៉ាម៉ះប្រុះប៉ាគ់មៀងយេរូសាឡឹមតោ។

២១ យី ស៊ូតើលអង់ កាន់ណោះផា«អីណាង ហាគ់អីសសៀអាញពិ
ប៉ាគ់ដាវកាំឡាត់ទៀអូត្រគ់ពីងប៉ានីមអាលើប៉ាគ់មៀងយេរូសាឡឹម
តោអុះអន់ដីសចឹងឡាំសាំបុរ៉ះប៉ានេប្រុះឡាក់ពីណោះ។

២២ អន់ ដីសអូអន់ ហ្គា ល់ប្រុះឡាក់អន់ ដីសសាំ បុរ៉ះប៉ានេណោះអុះ
ហះកាញិនអន់ ហ្គា ល់ប្រុះឡាក់ញិនសាំ បុរ៉ះប៉ានេ ខងសារប្រុះតង់
កើតឡាច់ឡឹងសុនសាតអ៊ីស្រាអើល។

២៣ ហះ កាចឹងទីលដាវកាំ ឡា តយ័កិញ អៀអាហងមូតបក់ចឹងសាំ
បុរ៉ះប៉ានេតា ទីច អន់ ខែចឹងសាំ បុរ៉ះប៉ានេប្រុះឡាក់ពីគុនប៉ាង្គា ត័ប៉ា
លឹងលូព្វយសារតាទីចខងពីបិចកាពូសាំបុរ៉ះប៉ានេអើនៃអាហង។

២៤ ប្រុះប៊ី ក កា តយ័យីប៉ាង្គា ត័ប៉ា លឹង ខអាហងបះទិបក់សាំ បុរ៉ះ
ប៉ានេអើត្រគ់សាំបុរ៉ះប៉ានេគុនប៉ាង្គាត័ប៉ាលឹងលូព្វយសារតាទីច។

២៥ អង់ កាន់ណោះតើលផា«អាញអូកេះកាមេ ស៊ីចឹងពីរ៉ះមេ ស៊ីអា
យីបក់ប្រុះរើសអន់ប្រ័គ័សា ដាច់។ «ប៉ា គ់អើពីរ៉ះទីលទៀ ណោះអើ

ចឹងរះអន់ញឹនអ្នក្រីបសារ។

២៦ យី ស៊ូតើលអង់ កាន់ណោះផា «យីអាញឡាក់ផះអ្នែកាកាបលូ អីសអាហង់។

២៧ ផះណោះមូតសីះកាពីះទីលប័ប័អើផះកាកាបលូអង់កាន់នីណោះ អន់ ខែញ្ចមខា ក់ហះ កាអូទីញ៉ៃអំ បញ្ចៃអើផា «អីសអំ បញ្ចៃណាំង ញ៉ា?» លើផា «ញ៉ាត្រត់អីសកាកាបលូអង់កាន់អា?»

២៨ អង់កាន់ណោះកាអ្នាតព្រឹយអោះទៀកកាចាកម៉ុតពីងស្រុករះ លូកាំឡាំងផា

២៩ «ពិឡាំហែកាម៉ាកំម៉ៃញដូវប៉ាត់តោអើអ្នរះទិសារញ៉ាឡាក់អាញ ទីប្រើគី។ អើណោះហង់តាមហែបក់ប្រុះរើសអន់ប្រើគីសាដាច់ណោះ។

៣០ ពូកាឡាច់ឡឹងស្រុកឡាំប៉ាត់ចារយីស៊ូ។

៣១ ផះណោះមូតសីះផាកាយីស៊ូ «ពិណែយូសាសាណា។

៣២ ហះកាយីស៊ូតើលអន់ខែផា «អាញទីសាណាសាកេះយីសាណា ឡាក់អន់ដីសអូអន់ហ្គាល់។

៣៣ មូតសីះកាកាបលូគួបអន់ ខែផា «ទីពូឡាំអន់សាណាកាអើសា កេះត័រ។

៣៤ យី ស៊ូតើលអន់ ខែផា «សាណាអាញយីប្រើ គីញយពុតប្រុះបិ ក កាតយឡាក់ប្រើអាញពីះលូតាត់អង់កេះងារអើអន់កេះ។

៣៥ អន់ ដីសខុកាបផា អ្នែប្លាន់ខែណា រុទីលមុនច្រត់ហង់ហះ កា អាញប័ររះកាអន់ ដីសផាហត់អន់ ដីសហែប៉ា ត់មី រតោ ហែញ៉ៃទុ បត់ច្រត់កេះ។

៣៦ កិញអៀអាបក់ច្រត់កាទីខាពូច្វាល់អើដេល។ អើអើប៉ាតុប៉ាណូ

‡ ៤២៧៤២៧អន់ខែញ្ចមខងរាំងរាំងណោះមូតកាម៉ាកំអូសូរកាកាបលូអង់កាន់អន់ទៀត ឡាក់អូត្រត់គនកាម៉ាញកាខាក់អើណែយូអូកាកាបលូអង់កាន់អុះ។

សអន់ទីអាញរឹសលើយរៀបឡាក់កាពូច្រត់ប៉ាតុំពៀងលទីលនី
ណោះទីបបក់សាមូលទីបបក់ច្រត់អន់ខែហោកវ៉ត់ទិខូ

៣៧ ត្រត់ឡាក់កាពូកាបផា"ម៉ោញដូរសាមូលម៉ោញណាវ៉ូច្រត់។

៣៨ អាញប្រើអន់ ដីសច្រត់ពៀងពីងមី រឡាក់អន់ ដីសអូទីប្រ័ គីង៉ា រ
ក្លែះអុះយីពូអន់ទៀតឡាក់ប្រ័គីង៉ារក្លែះអន់ដីសកាម៉ុតអន់ខូលូង៉ា
អន់ខែណោះដែល។

៣៩ ទីមូតសុ ន សាតសា ម៉ា រីអៀងដូរកាណុងស្រុកណោះសៀយី
ស៊ីញនកាប៉ានី អង់ កាន់ណោះផា«កា ម៉ា កំណោះអែអ៊ូរ៉ះទីសារ
ញ៉ាឡាក់អាញទីប្រ័គី។

៤០ ខអាហងផះមូតសុ ន សាតសា ម៉ា រីឡាក់ប៉ា គំចារយី ស៊ី អន់ ខែ
ឡោមជៀកអែអ៊ូលូអន់ខែអែកាភមអ៊ូលូអន់ខែហះណោះពៀរ
ដាវ។

៤១ ទីប៉ាណូ សអៀងឡឹងណោះណា វ៉ូសៀយី ស៊ីញនកាកា តាំង
ប៉ានីយីស៊ីតាំងឡារ៉ះ។

៤២ ពូកាកាបលូអង់កាន់ណោះផា«កិញអៀអាញនសៀអូត្រត់ញន
កាប៉ានី អែសរ៉ះណោះអុះ យីញនកាញនទីកា តាំងប៉ានី អែតាំង
ឡាលូញនសៀផាអែយីបក់តង់ប៉ាណូសពីងអង់កក់តេះតាទីចហង។

៤៣ ពៀរដាវឡឹងណោះយី ស៊ីចាកឡាច់ឡឹងស្រុកណោះឡាក់ប៉ា គំ
ខេតកាលីឡេឡុត។

៤៤ ផះអន់ ទ្រូ លពែអែកាបផា«អូទីវ៉ា គីយប្រុះអែចំពូអ៊ូលកូ តីកា
អែកាណុងសុនសាតអែទៅអុះ។

៤៥ ប៉ាគំអែទីលខេតកាលីឡេកេះកាំឡាំងមូតពីងខេតណោះហាប

§ ៤៣៨៤៣៥៣៨ សារសាមូលអាកាបប៉ាន់ដីបឡឹងសាររ៉ះប៉ានីប្រុះ។សារច្រត់ពៀ
កាបប៉ាន់ដីបឡឹងសារជៀកពូសៀប្រុះដែល។

អើ ខងពូបប័សារអំ វា ញអីញកេងខា ក់ឡាក់អើតាំ បាងផះរាំ ង
រាំងប៉ុនទ្រូងពឹងម្យ៉េងយេរូសាឡឹមពែ ខងអន់ ខែកាឡាំប្រ័ គំប៉ុន
ណោះដេល។

សារយីស៊ូតាគំអន់ដាក់គនប៉ាណូសបក់ប្រ័គំកានតីស

៤៦ កេះ ណោះអើសីតប៉ា គំស្រុកកា ណាកាណុងខេតកា លី ឡេ
ម៉ោញទងណាឡាក់ស្រុកអើប្រ័ គំអន់ទៀកកេះតាពែប្លែអង់ កាច
ពែ។ អ្នែប៉ា គំម្យ៉េងកា ផា នីមទីប៉ាណូ សម៉ោញដូរ័ប្រ័ គំកានរាំ តី
សគនកាម៉ាកអើអីត។

៤៧ សាគំអើអ្នែអន់តគំជាយីស៊ូពិះឡឹងខេតយូដាទីលប៉ា គំខេតកា
លីឡេកេះអើកាឡាំប៉ាគំចារយីស៊ូទ្រូតឡោមជៀកឡាំតាគំអន់ដា
គំគនអើឡាក់អីតប៊ែតបឹងតៅណោះអន់ដាគំ។

៤៨ យីស៊ូតើលអើផា«ជាអន់ដីសអូបប័សារអំវាញអីញកេងខាក់
អន់ដីសបឹងអូសៀអុះ។

៤៩ ប៉ាណូសណោះតើលផា«អីពីតាំងឡាប័រអីសឡាំកិញអៀហង
អន់ទៀអ្នែគនអាញតៅ។

៥០ យីស៊ូរះកាអើផា«ហាគំសីតពិគនអីសបឹងអ្នែស៊ីសអូតៅអុះ។ កា
ម៉ាកណោះកាសៀប៉ានីរយីស៊ូអើកាសីតតាទីច។

៥១ ផះអើចាករទ្រងសីតប៉ាគំហ៊ីម្នែតទុចអើឡាំរះកាអើផា«គនអីស
ដាក់កេះ។

៥២ អើអំ បញ្ចម្នែតទុចបិចអ្នែអន់ ត គំជាគនអើដា គំអីតណោះដាវចំ
មងប៉ុបចំ។ ម្នែតទុចរះផា«អើដាក់អីតដាវសើតពែផះដាវសិមងម៉ោញ។

៥៣ អើកាកាចាំងផាផះមងប៉ុបណោះហងយីស៊ូរះកាអើផា«គនអីស
បឹងអ្នែស៊ីសអូតៅអុះ។ ទីលនីណោះអើលូខាប័ខ្លហ៊ីក្រានអើទិខ្លកា
សៀយីស៊ូ។

៥៤ ពៀរទងហះអាហងយី ស៊ីប្រ័គីសារអំ វ៉ាញអីញអ្វីពីងខេតកា
លីឡេ។ អ៊ែប្រ័គីសារអាផះរ៉ាងរ៉ាងអ៊ែសិតឡឹងខេតយូដាទីលប៉ា
គីខេតកាលីឡេណាវ។

៥

សារយីស៊ីតាគំអន់ដាក់ប៉ាណូសអីតប៉ាគំទៀកស្រះ

១ អន់គីតឡឹងណោះណាវយីស៊ីឡាប៉ាគំមៀងយេរូសាឡឹមខងទី
ប៊ុនសុនសាតអ៊ីស្រាអែល។

២ ពីងមៀងយេរូសាឡឹមណោះទីទៀកស្រះម៉ោញចារក្បាមហះអំប៉ារ
ចៀមឡាក់ពូអន់សិចព្វយសុនសាតហេ ព្រីផាបេថេសាដារសា
នែងទៀកស្រះណោះទីរ៉ោងប៉ាតាម។

៣ ទីប៉ាណូសអៀងអ្វីពីងរ៉ោងណោះបក់អន់ដាអីតពូបក់អន់ដា
ប៊្រូលម៉ាត់បក់អន់ដាកាជកជុងតីបក់អន់ដាតោជុងតី។*

៤ អ្វីហះចារណោះទីកាម៉ាក់ម៉ោញដូរអ៊ែអីតទុញ៣៨សាណាំកេះ។

៦ ផះយីស៊ីប្រ័ប័អ៊ែតែបពីងចារណោះយីស៊ីកាអូអន់ត គំផាអ៊ែអ្វី
ហះណោះទុញកេះណោះយីស៊ីអំប៉ញលូអ៊ែផា«អីសបិចកាដាគំ
ដេលប?»

៧ ប៉ាណូសណោះតើលផា«អីអុះ ផះទៀកសាំបី ត់អូទីពៀប៉ោក
អាញអន់ជីរពីងទៀកស្រះណោះអុះផះអាញឡាទីលប៉ាគំទៀកណោះ
ទីពូម៉ុតអន់ទ្រូលឡឹងអាញកេះ។

៨ យីស៊ីរ៉ះកាអ៊ែផា«ហាគំអ្សរអន់តាវអ្សក់ត្រីអីសណោះចាកសីត
ពិ។

* ៥៣៤៥៣៤ ហ្គាពូច្រាគំលូតីម៉ោញចំលូនផែមប៉ានីរផាះអន់ខេទីខ្លូអ្វីក្បាគំទៀកសាំបីត់ខង
ទុញៗម៉ោញទងទីបិយប្រ័ប័កកាតយីម៉ោញដូរជីវីរកាណុងទៀកស្រះណោះប៉ាគំរ៉ុកកេះ។ ផា
ប៉ាណូសចំទីជីវីរកាណុងទៀកស្រះណោះអន់ទ្រូលឡឹងពូអ៊ែដាក់ទុតយុះទីអីតនែចែកតាម។

៩ ជាឌីកាម៉ាកំណោះដាច់ឡូតអ្យកុំត្រិចាកសីតកាអើហង។

ហះកាដាវណោះយីដាវ៉ាឡូវ

១០ ម្ចាស់ម៉ែគណាំផាសុ ន សាតអ៊ី ស្រា អើលកាបកាកាម៉ាកំណោះ
ជា«ដាវ៉ាអាយីដាវ៉ាឡូវចាបាបម្ចាស់អីសគយត្រីអីសនីអៀអុះ។

១១ ហះ កាអើតើលពូជា«កា ម៉ា កំបក់តា គំអន់ ជា គំអាញ អើរះកា
អាញជា"ហាត់អ្យកុំត្រីអីសណោះចាកសីតពិ»។

១២ ពូអំបញ្ចៀងអើជា«កាម៉ាកំបក់ប្រើអីសអ្យកុំត្រិចាកសីតនីអៀញ
អើណោះ?»

១៣ ហះ កាអើអ្នកអន់ ហ្នាល់អុះអ្នកាញៀតា គំអន់ ជា គំអើណោះ ខង
យីស៊ូចាកឡាច់ឡើងចារកាឡាងអៀងណោះរ៉ាវ៉ាច់កេះ។

១៤ អន់តីគឡើងណោះយីស៊ូបំបំអើពីងចាររោងរ៉ាម៉ែយីស៊ូកាបលូ
អើជា«ហេអីសដាច់កេះដៃប្រើគីយចណាវ៉ាហងដៃអ្នកផែតទីសារ
អ្នដាច់កើតពីងអីសក្វាឡើងអន់ទ្រូលពែណាវ៉ា។

១៥ កា ម៉ា កំណោះឡាច់ឡាវ៉ែលូម៉ែ គណាំ ផាសុ ន សាតអ៊ី ស្រា
អើលអន់ពូអ្នកអន់តត់ជាយីយីស៊ូណោះហងតាគំអន់ដាច់អើពែ។

១៦ ញនសារអាហងបះម្ចាស់ម៉ែគណាំផាប៉ាណាំគូបប្រើគំអ្នដាច់កា
យីស៊ូខងអើតាគំអន់ដាច់ពូអីតពីងដាវ៉ាឡូវ។

១៧ យីស៊ូកាបកាអន់ខែជា«ពីអាញអើប្រើគំដាវ រលើយទីលរប់ដាវ
អាអាញកាប្រើគំដាវឡាក់កាអើដេល។

១៨ ផេះកាតាំងយីស៊ូកាបនីណោះហើងខាកអន់ខែបិចប៉ាន់តៅអើ
អ្នត្រគំដឹងកាអើអ្នប្រើគំពូយចាបាបដាវ៉ាឡូវណោះអុះទីបអើជា
ប្រុះបិកកាតយីយីអើកាបនីអៀឡាក់កាអើជាឡា កាអើសាម៉ែ
លូប្រុះបិកកាតយីដេល។

សារយីស៊ូរះឡើងប្រុះឡាក់ពីអែ

១៩ យី ស៊ូកាបកាអន់ ខែផា «អាញប័ររះកាអន់ ដីសតា ទីច អាញ
ឡាក់គនប្រុះអូអូប្រ គីងា រញ្ជាតាមពុតអាញទៅអុះ យីអាញប្រ គី
ពួយងារញ្ជាឡាក់អាញប័ប័ពីអាញប្រគី។ងារញ្ជាឡាក់ពីអាញប្រ
គីអាញកាប្រគីងារណោះដែល

២០ ខងពីអាញប៊ុចកាគនអែលូតាំ បាងអន់គនអែប័ប័ដែលគ្រីបងា
រឡាក់អែប្រ គី។ អែចឹងតាំ បាងងា រកេងក្វាឡើងងា រអាណា រ្កៀ
អន់អន់ដីសញម

២១ ខងពីអាញអែតា គំអង់ រី សសីតប៉ាណូ សតោអន់ទីអាញរី ស
ណាអែអន់អាញរីសកាពូនីចម៍អាញកាអន់អាញរីសកាបក់អែចំ
ឡាក់អាញប៊ុចអន់នីណោះដែល។

២២ ពីអាញអែអូតា តំ សុនសារកាញៀអុះ ហះ កាអែមបសារតា តំ
សុនទីណោះអន់កាអាញឡុត

២៣ ភៀអន់ប៉ាណូ សទិ ខូអ៊ូលកូ តំកាអាញឡាក់កាពូអ៊ូលកូ តំកា
ពីអាញនិះទៅដែល។ញៀអ៊ូអ៊ូលកូតំកាអាញឡាក់កាពូអ៊ូលកូ
តំកាពីអាញឡាក់ប្រើអាញពីរណោះដែល។

២៤ អាញប័ររះកាអន់ ដីសតា ទីចញៀសាំ យ៉ាំ ងសារអាញរះអាលូ
សៀប្រុះឡាក់ប្រើអាញពីរ ប៉ាណូ សណោះទីអាញរីសលើយ អែ
ចឹងអូត្រ គំថូតអុះ យីអែវ៉ា វ៉ា ចំឡើងសារតោឡាំណាងអាញរី ស
កេះ។

២៥ អាញប័ររះកាអន់ដីសតាទីចចឹងទីលងារកាំឡុតយីកិញរៀអា
ហងប៉ាណូសបក់តោចឹងកាតាំងប៉ានីរគនប្រុះបិកកាតយីទិបក់កា
តាំងប៉ានីរណោះចឹងទីអាញអែរីស

២៦ ខងពីអាញឡាក់តាំងឡាអាញរ៉ុសនីចម៍អ៊ែអន់អាញប្រ័គ៌តាំង
ឡាអាញរ៉ុសនីណោះដែល។

២៧ ពីអាញការអន់អាញទីអំវាញអ៊ីញចេតថូតពូខងអាញឡាក់ប៉ាណូ
សអ៊ែរ៉េស†។

២៨ ដៃញមហង ខងចឹងទីដាវកាំ ឡូ ត់ពីរទីលទិបក់តៅចឹងកា តាំង
ប៉ានីរអាញ

២៩ លូចឹងឡាច់ឡឹងឡូ ប៉ាណូ សបក់ប្រ័ គ៌ដា គ៌ចឹងរ៉ុ សសីតភ្លឺ
ចឹងទីអាញរ៉ុសលើយកាប៉ាច់ប៉ាណូសបក់ប្រ័គ៌អូដាគ៌កាវ៉ុសសីត
ដែលភ្លឺចឹងត្រគ៌ថូត។

៣០ «អាញអូអូប្រ័ គ៌ដា រញ្ជាអេងកាអំវាញអ៊ីញអាញទៅអុះ គ្រឹប
សារអាញតាត់សិនយីអាញតាត់សិនសារញយប៉ានីរពីអាញរ៉ះកា
អាញយីតាត់សិនដាគ៌ត្រង់ ខងអាញអូបិចប្រ័ គ៌ដា រញ្ជាតាមពុត
អាញអុះយីប្រ័គ៌ញយពុតពីអាញឡាក់ប្រើអាញពីរ។

៣១ ផាអាញរ៉ះឡឹងសារឡា កោអាញទៅ សារអាញរ៉ះណោះអូទី
ខាអុះ។

៣២ ហះកាទីម៉ោញដូណាវយីពីអាញរ៉ះឡឹងសារអាញអាញអូអន់
តគ៌ផាសារអ៊ែរ៉ះឡឹងសារអាញណោះត្រគ៌តាទីច។

៣៣ អន់ដីសប្រើពូឡាអំបញ្ចយូហានអ៊ែកាវះពុយសារតាទីចដែល។

៣៤ កា ប៉ាច់អាញអូតង កានប៉ានី រឡាច់ឡឹងប៉ាណូ សអុះ ហះ កា
អាញកាបឡឹងសារយូ ហានរ៉ះណោះភ្លឺអន់អន់ ដីសស្បើម៉ា គ៌
ប្រ័ចឹងតង់អន់ដីស។

៣៥ យូហានអាញបៀបឡាក់កាតា គ្រឿងផេះកីតតា គ៌តា តាអន់ ដីស

† ៥២៧៥២៧ ប៉ាណូសអ៊ែរ៉េសបៀតគុល «គនប៉ាណូស។ ថាម៉ាដាពិនព្រៃពៀតអាផា
«ប៉ាណូសអាញ។ បំរើហេដានីអ៊ែល ៧១៣១៤។

កាប៊ុចហោកវ័ត់ម៉ៅញទ្រុដែលកាតាតារអែណោះ។

៣៦ ហះ កាដា រឡាក់អាញប្រ័ គំណោះសាំ ខាន់ហ្វី តឡឹងប៉ានី រយូ ហានណោះណាវ។ ទីដា រឡាក់អាញផេះអ្នែប្រ័គំអាវះជាពីអាញទី ប្រើអាញតា ទីច ខងពីអាញមបដា រទិ ណោះអន់អាញប្រ័ គំតា គំ អង់កេះ។

៣៧ ពីអាញឡាក់ប្រើអាញពីះកាទីវះឡឹងសារអាញដែលហះកាអន់ ដីសអូឃើយកាតាំងប៉ានីរអែលូអូឃើយប័បម៉ុះម៉ាត់អែដែល។

៣៨ អន់ដីសអូទីប៉ានី រអែអ្នែកាណុងពុតអន់ដីសអុះខងអន់ដីសអូ សៀបក់អែប្រើពីះអា។

៣៩ អន់ ដីសខំហៀនផាប៉ានី រប្រុះ ខងអន់ ដីសសា ម៉ គំកាចឹងទី អាញរុសលើយញនកាផាប៉ានី រប្រុះអាហះកាផាប៉ានី រប្រុះអា ហងរះឡឹងសារអាញ។

៤០ ហះកាអន់ដីសអូចែឡាណាំងអាញអុះភៀអន់ទីអាញរុសលើយ។

៤១ អាញកាអូណាំងប៉ាណូសប៉ានេអាញដែល។

៤២ អាញអន់ ហ្វា ល់ពុតអន់ ដីសកេះលូអូអន់ ត គំផាអន់ ដីសអូទី ពុតបិចកាប្រុះបិកកាតយ័អុះ។

៤៣ អាញពីះតាងពីអាញហះកាអន់ដីសអូចែហាបអាញអុះ។ ផាទី ប៉ាណូ សអន់ទៀ គណាវពីះឡា កោអែតាំងឡា ចា បះកាអន់ ដីស ចឹងហាបអែឡូត។

៤៤ ទីលនី ណោះផាអន់ ដីសបិចដឹងកាគូបសោបប៉ានេសីតឡាណូ អូចែណាំងសារប៉ានេឡាក់ឡាចឡឹងប្រុះបិកកាតយ័ឡាក់ប្រុះដឹង ម៉ៅញនីចម័អន់ដីសចឹងអូសៀអាញ?

៤៥ ផែសា ម៉ គំកាអាញចឹងច្រោមអន់ ដីសហះម៉ាត់ពីអាញ ប៉ាណូ

សបក់ចឹងព្រមអន់ដីសណោះយីម៉ូសេឡាក់អន់ដីសម៉ឹង។
 ៤៦ ជាអន់ ដីសសៀប៉ានី រម៉ូសេ អន់ ដីសកាចឹងសៀប៉ានី អាញ
 ដែលខងអែប្រាគ់កាណុងផាប៉ានីប្រុះវះឡឹងសារអាញ។
 ៤៧ ហះ កាជាអន់ ដីសអូសៀសារអែប្រា គំណោះ នី ចម៉អន់ ដីស
 ចឹងអូសៀប៉ានីអាញ?»។

៦

សារយីស៊ូអន់ណុប៉ាងកាកាំឡាំង៥០០០ដូរ

- ១ វ៉ាវ៉ាច់ឡឹងសារទិណោះយីស៊ូកាយ្លងតាំងលើកាលីឡេឡាក់ប៉ាគ់
 ហាងតោឡាក់ពូអន់សិចផាតាំងលើទីបេរះ។
- ២ ទីកាំ ឡាំងអៀងចាកពូយអែ ខងពូបបំអែប្រី គីសារអំ វ៉ា ញអីញ
 តាគ់អន់ដាគ់ពូអីតពូ។
- ៣ កេះណោះយីស៊ូចាកហារអែពឹងប៉ានីមអន់ខូលូមូតសីះ។
- ៤ ផេះណោះប៊ុន ទ្រូងមូតសុន សាតអី ស្រា អែលកាក្យាម៉ចឹងទីល
 កេះដែល។
- ៥ យីស៊ូបំបំកាំឡាំងអៀងចាកពូយអែនីណោះអែអំបញ្ចតីលីបផា
 «ពិនចឹងណាំងតាច់សាណាប៉ាគ់ចំចឹងទីអន់កាកាំឡាំងទិអាសា?»
- ៦ អែកាបនីណោះភៀសាគ់លូងពុតតីលីបហះកាអែអូកេះឡឹងង៉ា
 រឡាក់អែយីតចឹងប្រីគំណោះ។
- ៧ តីលីបតើលផា «យុះពិនអ្យក់លៀន២០០កាក់* ឡាំតាច់ណុប៉ាង
 កាអូហ្គោះអុះយុះម៉ោញដូរម៉ោញនីរកាអូត្រីបដែល។
- ៨ ទីសីះម៉ោញដូរសិចអែអន់ ត្រេឡាក់អុះសុម៉ូនពេ ត្រុះអែតើលយី
 ស៊ូផា
- ៩ «ហះចារអាទីតា តាម៉ម៉ោញដូរ អែទីណុប៉ាងប៉ាតា ម៉កា តុលូកា

* ៦៧៦៧២០០កាក់ពៀតគុល«២០០ខែណាវ៉ាម៉ោញខែណាវ៉ាម៉ោញប្រីគំគុលម៉ោញ
 ដាវ។

ពៀរក្បាំង។ ជាទីដឹងប៉ុបណោះប្រៀ គំនី ចម្លើងអន់ហ្លោះសាំ វ៉ាប៉
ប៉ាណូសអៀងប៉ុបអា?»

១០ យ៉េស៊ូវ៖ កាអន់ខែផា «ហាគំប្រើប៉ាណូសទិខ្លអង់អ្វីពិ។ ហះចារ
ណោះទីសា ម៉ោងអៀងខា កំ ទីលនី ណោះកាំ ឡាំងកាអង់ អ្វីតា
ទីច។ កាំឡាំងទិណោះយ៉េអ៊ែ៥០០០ដូរកាក់ដឹងកាម៉ាក។

១១ យ៉េស៊ូវអ្យ កំចឹកណាំបាំងប៉ានេប្រៀបិ ក កា តយំ កេះ ណោះអន់
កាមូតអង់ អ្វីណោះសាតាមពុតពូបិច។ អ៊ែអ្យ កំកាប្រៀ គំនិះ ទៅ
ដេល។

១២ ប៉ាគំពូសាជីគទិកេះអ៊ែរ៖ កាមូតសិះផា «ហាគំអន់ដីសប៉ាគុំណាំបាំង
ឡាក់សល់ឡឹងពូសាណោះដៃអ្នាត។

១៣ មូតសិះប៉ាណាំគូបទូញណាំបាំងឡាក់សល់ឡឹងកាំឡាំងសាឡាក់
ណាំបាំងប៉ាតាមកាតុណោះពែចែគពីងកាអ៊ីប៉ាញ្ច១២កាអ៊ី។

១៤ ផះប៉ាណូ សទិ ណោះប៉ប៉យ៉េស៊ូវប្រៀគំសារអំ វ៉ាញអ៊ីញនី ណោះ
អន់ខែកាបផា «វគំអាចា បះកាវ៉ា គីយប្រៀឡាក់ត្រគំជីរអ្វីពីងអង់
កក់តេះអាតាទីចហង់†។

១៥ យ៉េស៊ូវអន់ ត គំកាពូចឹងឡាំងបាំង ខំប្រៀអ៊ែប្រៀ គំសា ដាច់ អ៊ែកា
ចាកឡាច់ឡឹងកាំ ឡាំងហាវពីងប៉ានី មម៉ោញទងណា អ្នែម៉ោញ
ដូរអ៊ែ។

១៦ ប៉ា គំទីលកា ង៉ា ចកេះ មូតសិះប៉ា ណាំគូបជីវប៉ា គំហាងតាំង
លោ។

១៧ អន់ខែជិះទូកយួងហាងតោឡាប៉ា គំម្យ៉ែងកា ផានីមផះអន់ខែ
ចាកណោះប្លែងម៉ាំងកេះហះកាយ៉េស៊ូវបើសីតប៉ាគំអន់ខែអុះ។

១៨ ទីខ្យាលតីសកាខាក់ប្រគំអន់ទៀកតាំងលោរាំងក្លាចតីស។

១៩ ប៉ាគំអន់ខែដៃរទូកទីចាំងហាយុគខាតាមត្រោកាឡូម៉ូតកេះផា

† ៦១៤៦១៤បំរើហសារអន់ចាប៉ប៉លីកទីពៀរ(ចោទិយកថា១៨១៥១៨។

ឌីអន់ខែប័ប័យីស៊ូចាកអំបាំងអង់កក់ទៀកឡាប៉ាគំទូកអន់ខែអូត
ខាត។

២០ ហះកាយីស៊ីរះកាអន់ខែផា«អាញឡាអាឡាដៃអូតហង។

២១ មូតសីកាជៀកយី ស៊ូហារជិះទូក ផា ឌីទូកកាទីលប៉ា គំហង
ឡូតត្រគំហះចារអន់ខែប៊ិចឡា។

២២ ប៉ា គំដាវតា យ៉ាងមូតកាំ ឡាំងឡាក់អ្នែរហងតាំង លេណោះ
អន់ខែណាំងយីស៊ូអូប័ប័យីម៉ាងពែអន់ខែប័ប័យីទីទូកដឹងម៉ាញអន់
ខែអូអន់ ត គំជាយី ស៊ូអូទីជីរជិះទូកណោះលូមូតសីអុះ ទីដឹងមូត
សីរជិះទូកចាកពែ។

២៣ ហះកាទីទូកអន់ទៀតៗណាវ្តិះឡឹងម្យើងទីបេរះម៉ុតកត់ក្បាម
ចារអន់ខែសាណាំបាំងឡឹងឡឹងយីស៊ូប៉ានេប្រុះប៊ិកកាតយី។

២៤ មូតកាំ ឡាំងណោះហែកាអូប័ប័យី ស៊ូលូមូតសីអ្នែហះណោះ
អុះ អន់ ខែកាប៉ា ណាំគូបជិះទូកយួងឡាប៉ា គំម្យើងកា ផា នីមកៀ
ណាំងយីស៊ូ។

២៥ អន់ខែប័ប័យីស៊ូប៉ាគំហងណោះអន់ខែកាអំបញ្ចផា«ណែយូ
អីសទីលប៉ាគំអាទុញកេះប?»

២៦ យី ស៊ូរះកាអន់ ខែផា«អាញប័ររះកាអន់ ដីសអន់អូ អន់ ដីស
ចាកណាំងអាញអូតត្រគំកាអន់ដីសហ្លងឡឹងសារអំវាញអីញ
ណោះអុះយីញនកាអន់ដីសទីសាណាំបាំងផីតណោះហង។

២៧ ដៃប្រ័គំដាវកៀក្រាន់កាទីសាណាសាឡាក់អ្នែអោមហូចណោះ
ដៃយីអន់ទីសាណាឡាក់អ្នែលើយលូអន់អាញរុសលើយឡាក់សាណា
ប៉ាណូសអាញចឹងអន់កាអន់ដីសខងប្រុះប៊ិកកាតយីទីតាំបាងកេះ
ផាអាញត្រគំពុតអីខាត។

២៨ អង់ខែតើលយីស៊ូផា «ញីត្រក់ប្រគំនីចមៀត្រង់ប្រគំងារ
កាប្រុះបិកកាតយ៉?»

២៩ យីស៊ូរះផា «ងារប្រុះបិកកាតយ៉យីអង់អង់ដីសសៀបក់អែប្រើ
ពីរ៖។

៣០ អង់ខែតើលយីស៊ូផា «អីសចឹងប្រគំងារញ៉ាភៀតាំបាង
អង់ញីអង់ហ្គាល់លូសៀអីស? អីសប្រគំសារអំញ៉ាអីញញ៉ា?

៣១ គីយ៉ាគំពិនសើតពែផះអង់ខែអ្វីពឹងស្រីតីសពែអង់ខែទីសា
ណុំម៉ាណាឡាក់កាវះកាណុងផាប៉ាប៉ានីប្រុះផាវគីម៉ូសេ"ទីអង់ណុំ
បាំងឡឹងប្លែងកាអង់ខែសា»។

៣២ យីស៊ូរះកាអង់ខែផា «អាញប៉ររះកាអង់ដីសតាទីចម្អុត្រក់ម៉ូសេ
អះអង់ណុំបាំងឡឹងប្លែងណោះហះកាកិញអៀអាពីអាញអង់ណុំ
បាំងតាទីចម្អុត្រក់ម៉ូសេ។

៣៣ ណុំបាំងប្រុះបិកកាតយ៉អង់អាយីបក់ដីឡឹងប្លែងលូអង់អាញ
រីសកាប៉ាណូសពីងអង់កក់តេះ។

៣៤ អង់ខែតើលយីស៊ូផា «អីពីតាំងឡាប៉រអីសអង់ណុំបាំងណោះ
កាញីនលើយ។

៣៥ យីស៊ូតើលអង់ខែផា «អាញអាហងឡាក់ណុំបាំងអង់អាញរីស
ណោះ។ ញីឡាណាំងអាញបក់ណោះអូឡា យុតណាវ៉ាហងញី
សៀអាញកាអូប្រាំងណាវ៉ាដេល។

៣៦ អាញរះកាអង់ដីសកេះផាអង់ដីសប៉ប៉អាញដេលហះកាអង់
ដីសអូសៀអុះ។

៣៧ ទីប៉ាណូសបក់ពីអាញមបអង់កាអាញចឹងពីរណាំងអាញអាញ
កាអូតាំងហ្សិតប៉ាណូសបក់ពីរណាំងអាញអុះ

‡ ៦៣១៦៣១ប៉រហេផាប៉អញស៊ីប៉ានេប្រុះ(ទំនុកតម្កើង៧៨២៤១០៥៤០។

៣៨ ខងអាញជីវឡើងប្លែងភៀប្រគំព្វយពុតប្រុះឡាក់ប្រើអាញពិះអូត្រគ់ប្រគំព្វយពុតអាញទៅអុះ។

៣៩ កាប៉ាច់បក់ប្រើអាញពិះណោះអើប្រិចនីអៀះទិប៉ាណូសបក់អើមបអន់កាអាញណោះអើអូប្រិចអន់អាញតាគ់អង់ហ៊្យងបក់ពៀម៉ោញដូរអុះ។ យីអើអន់អាញតាគ់អង់រ៉ុសសីតអន់ខែប៉ាគ់ដាវប្រុះតាត់សុនសារប៉ាណូសទិខ្លទៀ។

៤០ ពីអាញប្រិចអន់ទិបក់ហែប៉ាគ់អាញឡាក់គន់អើលូសៀអាញអន់ទីអាញរ៉ុសលើយ។ អាញចឹងតាគ់អង់រ៉ុសសីតអន់ខែណោះប៉ាគ់ដាវអើតាត់សុនសារប៉ាណូសទិខ្លទៀ។

៤១ ម្នួតម៉ែគណាំផាសុនសាតអ៊ីស្រាអើលកាបរ៉ាប៊ីករ៉ាចបកាយីស៊ីខងយីស៊ីផា«អាញឡាក់ណាំប៉ាងជីវឡើងប្លែង។

៤២ អន់ខែកាបផា«ប៉ាណូសអាសិចអើយីស៊ីគន់គីយូស៊ីបឡាអើអាពិនអន់ហ្គាល់ទីបមើតទីបពី។ ញ៉ាត្រគ់អើផាជីវឡើងប្លែងនីអៀឡុត?»

៤៣ យីស៊ីកាបកាអន់ខែផា«អ្នែរ៉ាង៉ាបឡុតដៃប៉ាណាំគូបកាបរ៉ាប៊ីករ៉ាចប៉ាង។

៤៤ ផាពីអាញឡាក់ប្រើអាញពិះអើអូប្រគំអន់កាពុតព្វពិះណាំងអាញអូទីពៀម៉ោញដូរអុះពិះណាំងអាញអុះ។ កាប៉ាច់អាញចឹងតាគ់អង់រ៉ុសសីតបក់ពៀណាំងអាញណោះប៉ាគ់ដាវតាត់សុនសារទៀ។

៤៥ កាណុងផាប៉ាឆី រុប្រុះម្នួតរ៉ា គីយប្រុះទីត្រា គំរ៉ះផា"ប្រុះបិ កកា តយីចឹងអន់ ត គំប៉ាតោកាប៉ាណូ សទិ ខ្លន។ ទិបក់សាំ យ៉ាងពីអាញលូសៀសារអើអន់តគំប៉ាតោម្នួតណោះចឹងឡាណាំងអាញឡុត។

៤៦ អូទីពៀយើយបំបំពីអាញណោះអុះទីដឹងបក់ឡាចឡឹងប្រុះបិក
កាតយំយីអាញអាហងទីបំបំពីអាញ។

៤៧ អាញបំរះការអន់ដីសតាទី ចបក់ចំសៀអាញ បក់ណោះចឹងទី
អាញរ៉ុសលើយ។

៤៨ អាញអាហងឡាក់ណាំបាំងអន់អាញរ៉ុសលើយ។

៤៩ «រគីយ៉ា គំអន់ ដីសសើតពែអន់ ខែទីសាណាំម៉ា ណាពឹងស្រែ
តិសឡែងឡឹងណោះអន់ខែតៅទី។

៥០ ហះ កាណាំបាំងឡាក់ជីរឡឹងប្លែងទីខានី អៀពៀទីសាកេះ បក់
ណោះអូតៅអុះ។

៥១ អាញអាហងឡាក់ណាំបាំងជីរឡឹងប្លែងឡាក់អន់ទីអាញរ៉ុស។
ពៀទីសាណាំបាំងអា អើណោះចឹងទីអាញរ៉ុសលើយ។ ណាំបាំង
ឡាក់អាញចឹងអន់ណោះយីឡាកោអាញទៅយីអាញអន់សាំរ៉ាប់
កាប៉ាណូសទិឌូអន់ទីអាញរ៉ុស។

៥២ ម្នាក់ម៉ែតណាំផាសុនសាតអ៊ីស្រាអើលប៉ាតែកលូតូបខាក់អន់
ខែកាបផា «អើអាចឹងអូអន់ឡាកោអើកាពិនសានីចម៍?»

៥៣ យីស៊ូតើលអន់ខែផា «អាញបំរះការអន់ដីសតាទីចផាអន់ដីស
អូសាបាំង ឡែលូអែតផាមប៉ាណូ សអាញ អន់ ដីសអូទីអាញរ៉ុស
អុះ។

៥៤ ពៀសាបាំងឡែលូអែតផាមអាញអើណោះចឹងទីអាញរ៉ុសលើយ។

អាញចឹងតាគំអន់រ៉ុសសិតអន់ខែប៉ាគំដាវតាត់សុនសារឡើ។

៥៥ បាំង ឡែអាញឡាក់សាណាតា ទីច ផាមអាញឡាក់កា ណា គំ
អែតតាទីចដេល។

៥៦ ពៀសាបាំងឡែលូអែតផាមអាញអើណោះយីអ្នកាណុងអាញ

ហងអាញកាអែកាណុងអែដេល។

៥៧ពីអាញឡាក់ប្រើអាញពីរ អែឡាក់តាំង ឡាអាញរ៉ុស។ អាញ ទីអាញរ៉ុស ញនកាអែនី ចម៍ បក់សាអាញកាចឹងទីអាញរ៉ុស ញន អាញនីណោះដេល។

៥៨អាឃីណាំបាំងឡាក់ជីរឡឹងប្លែង អូត្រ គំឡាក់កាណាំបាំងគីយ៉ា គំអន់ដីសទីសាណោះអុះឡែងឡឹងណោះអន់ខែតោទិកេះហះកា បក់ចំសាណាំបាំងអាបក់ណោះចឹងទីអាញរ៉ុសលើយ។

៥៩យីស៊ូរះសារទិអាផះអែអែបាំងហៀនពូកាណុងរោងប៉ាគម្យឿង កាផានីម។

៦០ផះមូតស៊ីអែអៀងដូរទីកា តាំងនី ណោះ អន់ ខែកាបផា«សារ អាផូតយីបញ្ចៀចឹងដាមសៀ?»

៦១យី ស៊ូអុកេះឡឹងសារអន់ ខែកាបរ៉ា បី ករ៉ា ចប់ឡឹងសារទិអា បះអែកាបកាពូផា«នីចម៍សារទិអាប្រគំអន់យចពុតអន់ដីសអ្នាត សៀប?

៦២ផាអន់ ដីសប័បប៉ាណូ សអាញហារអែពីងប្លែងចារអាញអែផះ អន់ទ្រូលពែទៅពុតអន់ដីសចឹងយីតនីចម៍?

៦៣ទីដឹងប៉ាង៉ាត់ប៉ាលីងប្រុះឡាក់អន់អាញរ៉ុសសារប៉ាណូសខំប្រ គីងារ*អូទីខាញ៉ាអុះ។ ហះ កាប៉ានី អាញរ៉ុកាអន់ ដីសទិអាស៊ុត កាឡាចឡឹងប៉ាង៉ាត់ប៉ាលីងប្រុះលូអន់អាញរ៉ុស។

៦៤ហះ កាកាណុងកាំ ឡាំងអន់ ដីសបក់អន់ ដាអូសៀអុះ។ យី ស៊ូ អុឡឹងប៉ាន់ដាពែកេះបក់ញៀអូសៀលូអែអន់ហ្គាល់បក់ចឹងប្រគំអូ ត្រង់កាអែ។

* ៦៦៣៦៣សារប៉ាណូសខំប្រគំងារញៀតតុល«បាំងឡែ។